

# KHMER.BIZ

- I. សេចក្តីណែនាំ
- II. ការបង្កើត Website
- III. ការកំណត់សមាសធាតុរបស់ Website
  - a. ការកំណត់ភាសា
  - b. ការបញ្ចូល ឡូហ្គូ
  - c. ការបញ្ចូលបណ្តាញសង្គម
  - d. ការកំណត់ផ្សេងៗ
- IV. ការបង្កើត menu ជាក់លើ website
- V. ការដាក់ Banner/Slideshow
- VI. ការបង្កើតអត្ថបទដំបូងសំរាប់ Website
- VII. អត្ថបទ
  - a. ការបង្កើត Normal Article( អត្ថបទ )
  - b. ការបង្កើត Photo Gallery
  - c. ការបង្កើតអត្ថបទជាវីដេអូ
  - d. ការបង្កើតអត្ថបទជាឯកសារផ្សេងៗ
  - e. ការបង្កើតអត្ថបទជាប្រភេទព័ត៌មានផ្សេងៗ

# I. សេចក្តីណែនាំ


អ្វីទៅជា [khmer.biz platform](http://khmer.biz) ? [Khmer.biz platform](http://Khmer.biz) គឺជាប្រភេទ web platform ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទៅគ្មានជំនាញផ្នែកវិស័យកុំព្យូទ័រ ងាយស្រួលក្នុងការបង្កើត website ដោយខ្លួនឯង ។

# II. ការបង្កើត Website

តើត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះក្នុងការបង្កើត website ?

ជាដំបូងយើងត្រូវ បង្កើតគណនេយ្យមួយសិនក្នុង [Khmer.biz](http://Khmer.biz) រួចទាក់ទងទៅកាន់ khmer.biz team ដើម្បី configure domain ជាមួយ [khmer.biz](http://khmer.biz) platform ។

ឧទាហរណ៍៖ យើងមាន website khmerbiz.info ដែលបានconfigure រួចរាល់។នៅពេលដែលយើង login [Khmer.biz](http://Khmer.biz) យើងនឹង ឃើញរូបភាពដូចខាងក្រោម៖



រូបភាពទី១៖ពេលបើក khmer.biz បំពេញ username និង password ដើម្បី login ចូល។ បន្ទាប់មក អ្នកនឹងបានឃើញដូចរូបខាងក្រោម៖

Home

khmerbiz.info  
Start creating your First Home Page

**Step 1: Website Configuration**

- Language Setting
- Logo Setting
  - (Setup Desktop Logo/Mobile Logo)
- Social Media Setting
- Other Setting
  - (Setup Themes/Title/Footer/Google Analytics)

**Step 2: Menu Setting**

- Menu Items

**Step 3: Contents Management**

- Contents (Article, Photo, Video, Document, Blog News)

**Step 4: Banner Setting**

- Banner Slideshow

លេខ 1 អនុញ្ញាតឲ្យអ្នកបង្កើតវេបសាយតាមដំណាក់កាល។ លេខ២ អនុញ្ញាតឲ្យអ្នកមើលរូបរាងវេបសាយ របស់លោកអ្នក។

១. បង្កើតវេបសាយ

-ចុចលើរូបផ្ទះ "Start creating your First Home Page"

-បំពេញឈ្មោះភាសា បន្ទាប់មក ចុច បូកុង "Next"។ មើលរូបភាពខាងក្រោម៖

Home / Creating First Home Page Wizard

khmerbiz.info


**Start setting Language**

Language Title  1


Language Type  2

3

-បំពេញឈ្មោះមេនុយដែលត្រូវបង្ហាញ: ដាក់ឈ្មោះមេនុយ ហើយចុច បូកុង "Next"។ មើលរូបខាងក្រោម:




-បំពេញទំន័យដែលអ្នកចង់បង្ហាញ: បញ្ចូល content "អត្ថបទ" => បូកុង "Finish"។ មើលរូបខាងក្រោម:



នៅពេលនេះ វេបសាយរបស់លោកអ្នកបាន setup រួចរាល់ អ្នកអាចមើលវេបសាយដោយគ្រាន់តែចុចលើសញ្ញាផែនដី។

-មើលលទ្ធផលចុងក្រោយ



# សូមស្វាគមន៍មកកាន់ khmer.biz platform

នេះគឺជាគេហទំព័រដែលផ្តល់សេវាដល់អ្នកប្រើប្រាស់ មើលវេបសាយរបស់អ្នកតាមរយៈប្រព័ន្ធដែលអ្នកបានភ្ជាប់ជាមួយ khmer.biz platform

វេបសាយរបស់អ្នកឈ្មោះ: **khmerbiz.info** ដែលមាន មេនុយ ទំព័រដើម និង ព័ត៌មានរបស់ ទំព័រដើម។


### III. ការកំណត់សមាសធាតុរបស់ Website

សមាសធាតុរបស់វេបសាយរួមមាន ឡូហ្គូ, កាសា, បណ្តាញសង្គម -ល-។

#### f. ការកំណត់កាសា

ដើម្បីឲ្យវេបសាយមានច្រើនកាសា យើងត្រូវកំណត់កាសាជាមុនសិន។


ចុចលើ មេនុយ ការកំណត់វេបសាយ រួចចុចលើ ការកំណត់កាសា (ស្ថិតនៅខាងផ្នែកឆ្វេង) ដូចខាងក្រោម៖



-បំពេញឈ្មោះកាសា

-ជ្រើសរើសប្រភេទទង់ជាតិ

-ចុចបូកុង save




ពេលយើង បើក វេបសាយ khmerbiz.info យើងនឹងឃើញភាសាបង្ហាញដូចខាងក្រោម៖




g. ការបញ្ចូល ឡូហ្គូ

- ចុចលើ មេនុយ ការកំណត់វេបសាយ រួចចុចលើ ការកំណត់ logo ( ស្ថិតនៅខាងផ្នែកឆ្វេង )
- ជ្រើសរើសទីតាំងបង្ហាញ ( ឆ្វេង (left), កណ្តាល (center) និង ស្តាំ (right) )
- Browse រកទីតាំង ឡូហ្គូដែលត្រូវបង្ហាញ
- ចុចបូកុង Save

មើលរូប ខាងក្រោមជាឧទាហរណ៍៖



បន្ទាប់ពី Save រួចរាល់អ្នកនឹងឃើញ វេបសាយ (khmerbiz.info) ដែលមាន ឡូហ្គូដូចខាងក្រោម៖



សូមស្វាគមន៍មកកាន់ khmer.biz platform

នេះគឺជាការបង្កើតវេបសាយដំណាក់កាលដំបូងៗអ្នកអាច មើលវេបសាយរបស់អ្នកតាមរយៈជូមែនដែលអ្នកបានភ្ជាប់ជាមួយ khmer.biz platform

h. ការបញ្ចូលបណ្តាញសង្គម

ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការបញ្ចូលបណ្តាញសង្គមដូចជា Facebook, Google plus, YouTube, Linkin , Twitter ជាដើម។

- ចុចលើ មេនុយ ការកំណត់វេបសាយ រួចចុចលើ ការកំណត់បណ្តាញសង្គម (ស្ថិតនៅខាងផ្នែកឆ្វេង)
- ជ្រើសរើសប្រភេទបណ្តាញសង្គមដែលអ្នកចង់ដាក់
- បញ្ចូល Link បណ្តាញសង្គមដែលអ្នកចង់ដាក់
- ចុច បូកុង Save



### មើលឧទាហរណ៍ខាងក្រោម៖

អ្នកអាច ដាក់ បណ្តាញសង្គមលើសេរី១។ ចូលមើលលទ្ធផលខាងក្រោមដែលមាន បណ្តាញសង្គមចំនួន៣ ( Facebook, Youtube, Linkein ) ក្នុង វេបសាយ khmerbiz.info



ទំព័រដើម

## សូមស្វាគមន៍មកកាន់ khmer.biz platform

នេះគឺជាការបង្កើតវេបសាយដំណាក់កាលដំបូង។ អ្នកអាច មើលវេបសាយរបស់អ្នកតាមរយៈផ្លូវមិនដែលអ្នកបានភ្ជាប់ជាមួយ khmer.biz platform



អ្នកអាច រៀបរាប់ ឲ្យនៅកណ្តាល រឺនៅខាងស្តាំ តាមរយៈ ការកំណត់ផ្សេងៗ។

### i. ការកំណត់ផ្សេងៗ

-ចុចលើ មេនុយ ការកំណត់វេបសាយ រួចចុចលើ ការកំណត់ផ្សេងៗ ( ស្ថិតនៅខាងផ្នែកឆ្វេង )

Website Setting

ការកំណត់ ការកំណត់រូបសាយ មុនយ បញ្ជីអតិថិជន មេឡេ បញ្ជីសេវាបង់

ស្ថិតិ | kanha

khmerbiz.info

ការកំណត់ Logo  
 ការកំណត់ម៉ូឌុយ  
 ការកំណត់ ស្វាយសូ  
 ការកំណត់បណ្តាញសង្កត់  
 ការកំណត់ភាសា  
 ការកំណត់ផ្សេងៗ

**Title**  
 Website Title

**Screen Mode**  
 Full Screen

**Background Image**  
 Choose File | No file chosen

**Footer (Normal Text / HTML Code)**  
 Website Footer

**Footer Align**  
 Left

**Theme Style**  
 Default

**Google Analytics Tracking ID**  
 Google Analytics Tracking ID

Save

ការកំណត់ផ្សេងៗ អនុញ្ញាតឲ្យអ្នក ដាក់ចំនងជើងរបស់វេបសាយ, ដាក់ Footer របស់វេបសាយ, ផ្លាស់ប្តូរ theme style , ដាក់បញ្ចូល Google analytics Tracking ជាដើម។  
 នេះជារូបភាពមុនផ្លាស់ប្តូរ Title, Footer, Theme Style ។



### សូមស្វាគមន៍មកកាន់ khmer.biz platform

នេះគឺជាការបង្កើតវេបសាយដំណាក់កាលដំបូង ។ អ្នកអាច មើលវេបសាយរបស់អ្នកតាមរយៈ រូបភាពដែលអ្នកបានភ្ជាប់ជាមួយ khmer.biz platform



យើងធ្វើការកំណត់ថ្មីដូចរូបខាងក្រោម៖

Website Setting

khmerbiz.info

ការកំណត់ Logo

ការកំណត់ផ្ទៃមុខ

ការកំណត់ ស្ថាប័ន

ការកំណត់បណ្តាញសង្កត់

ការកំណត់ភាសា

ការកំណត់ផ្សេងៗ

Title

Khmer Info Biz

Screen Mode

Full Screen

Background Image

Choose File No file chosen

Footer (Normal Text / HTML Code)

Khmerbiz.info , Kingdom of Cambodia Tel: 070567801/02 Email: info@

Footer Align

Center

Theme Style

Purple

Google Analytics Tracking ID

Google Analytics Tracking ID

Save

នេះជាលទ្ធផលបន្ទាប់ពីធ្វើការផ្លាស់ប្តូរហើយ។



សូមស្វាគមន៍មកកាន់ khmer.biz platform

នេះគឺជាការបង្កើតវេបសាយឯកភាពកាលបង្កើតអ្នកអាច មើលវេបសាយរបស់អ្នកតាមរយៈព្រំដែនដែលអ្នកបានភ្ជាប់ជាមួយ khmer.biz platform



Khmerbiz.info , Kingdom of Cambodia Tel: 070567801/02 Email: info@cambodiawebhosting.com

#### IV. ការបង្កើត menu ជាក់លើ website

យើងនឹងបង្កើត ម៉ឺនុយ អំពីយើង, ទំនាក់ទំនង, ការប្រើប្រាស់ ដើម្បីដាក់ចូលទៅក្នុង វេបសាយ khmerbiz.info ។



Figure 1 មិនទាន់ដាក់ menu items បន្ថែម

ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការបង្កើត ម៉ឺនុយសំរាប់ វេបសាយ

- ចុចលើ ម៉ឺនុយ



- ចុចលើ បង្កើតថ្មី រឺ បូកុង សញ្ញាបូក ដើម្បីបញ្ចូល ម៉ឺនុយថ្មី
- បញ្ចូលឈ្មោះ ម៉ឺនុយ
- ជ្រើសរើសភាសា សំរាប់បង្ហាញ ម៉ឺនុយ
- ជ្រើសរើស Parent របស់ ម៉ឺនុយ, បើម៉ឺនុយ ដែលអ្នកបង្កើតមិនមែនជា ម៉ឺនុយដទៃទេ សូមជ្រើស Parent ជា Root។

- បន្ទាប់មក ចុចលើបូកុងរក្សាទុក។  
សំរាប់ ម៉ឺនុយពីរទៀត សូម អនុវត្តតាមវិធីខាងលើ។




Figure 2 ការបង្កើត ម៉ឺនុយថ្មី




Figure 3 លទ្ធផល បន្ទាប់ពីការបង្កើត ម៉ឺនុយ បង្កើត

### V. ការដាក់ Banner/Slideshow


Banner/Slideshow គឺជារូបភាពដែលមានចលនាសំរាប់ដាក់បង្ហាញលើវេបសាយ ដើម្បីឲ្យមានភាពទាក់ទាញបន្ថែម។

ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការដាក់ slideshow។

-ចុចលើ ទំព័រដើម បន្ទាប់មកចុចលើ ពាក្យ Banner slideshow ចូលមើលរូបខាងក្រោម



-បន្ទាប់មកអ្នកនឹងឃើញរូបដូចខាងក្រោម:



-ចុចលើ Choose File ដើម្បីទាញយក រូបភាពពីក្នុងមាស៊ីនរបស់អ្នក

**\*\* រូបភាពដែល ដាក់ជា Slideshow គួរមានទំហំប៉ុន្មាន ។ ទំហំប្រមាណជា (1115 \* 287 pixels)**

- បញ្ចូល Title
- បញ្ចូល Description
- ចុចលើ បូតុង Add image




Figure 4 ការដាក់បញ្ចូលរូបភាពក្នុង Slideshow

សំរាប់ រូបភាពផ្សេងទៀតដែលអ្នក ចង់បង្ហាញលើវេបសាយ ជា Slideshow សូម អនុវត្តតាមរបៀបខាងលើ។  
អ្នកអាចមើលលទ្ធផលដោយ បើក វេបសាយ khmerbiz.info



## VI. អត្ថបទ (Content)

អត្ថបទ (Content) មាន ៥ប្រភេទគឺ Content ជា normal article , Photo Gallery, Video , File document, News ។ខាងក្រោមនេះ យើងនឹងរៀនពីវិធីបង្កើត ប្រភេទអត្ថបទទាំងនោះ។

### a. ការបង្កើត Normal Article (អត្ថបទ)

**\*\* Normal Article អនុញ្ញាតឱ្យយើងបង្កើត Paging បានច្រើនទំព័រ។**

ដើម្បីបង្កើត Normal Article ជាដំបូងយើងត្រូវ

- ចុចលើបញ្ជីអត្ថបទ
- ចុចលើសញ្ញា +
- បន្ទាប់មកយើងបំពេញ ចំនងជើង , ជ្រើសរើស ម៉ូឌុយ សំរាប់ Normal Article, ជ្រើសរើសប្រភេទអត្ថបទ ជា អត្ថបទ រួចធ្វើការពិពណ៌នាអត្ថបទនោះ មើលរូបភាពខាងក្រោម៖



Dashboard / Content

khmerbiz.info

ស្វែងរកតាមរយៈចំណងជើង

+ New Contact

#		ចំនងជើង	ប្រភេទអត្តបទ	
1		ទំព័រដើម	អត្តបទ	

tery:0

khmerbiz.info

ចំនងជើង  
អំពីយើង 1

ម៉ឺនុយ  
អំពីយើង 2 ប្រភេទអត្តបទ អត្តបទ 3

ការពិពណ៌នា

Tools

A A [grid] [undo] [redo] Formats B I [bulleted list] [numbered list] [link] [image] [table]

1. អត្តបទ(Content)

អត្តបទ(Content) មាន ៥ប្រភេទគឺ Content ជា normal article , Photo Gallery, Video , File document, News ។ ខាងក្រោមនេះ យើងនឹងរៀនពីវិធីបង្កើត ប្រភេទអត្តបទទាំងនោះ។

1. ការបង្កើត Normal Article(អត្តបទ)

\*\*\*Normal Article អនុញ្ញាតឱ្យយើងបង្កើត Paging បានច្រើនទំព័រ។

ដើម្បីបង្កើត Normal Article ជាដំបូងយើងត្រូវ

- ចុចលើបញ្ជីអត្តបទ
- ចុចលើសញ្ញា +
- បន្ទាប់មកយើងបំពេញ ចំនងជើង , គ្រឹះស្ថាន ម៉ឺនុយ សំរាប់ Normal Article, គ្រឹះស្ថានប្រភេទអត្តបទ ជា អត្តបទ រួចធ្វើការពិពណ៌នាអត្តបទនោះ ដើម្បីប្រកាសខាងក្រោម។

ដើម្បីទទួលបាន Paging ជាដំបូងយើងត្រូវដាក់ causer ឲ្យចំកន្លែងដែលយើងចង់បំបែកទំព័រ រួចចុចលើ សញ្ញា Page Break ដែលស្ថិតនៅខាងផ្នែកខាងស្តាំ។




Figure 5 Paging

រួច ចុចលើបូកុង រក្សាទុក ជាការស្រេច។មើលលទ្ធផលខាងក្រោម៖





- ចុចលើបញ្ជីអត្ថបទ
- ចុចលើសញ្ញា +
- បន្ទាប់មកយើងបំពេញ **ចំនងជើង** , ជ្រើសរើស **ម៉ឺនុយ** សំរាប់ Normal Article, ជ្រើសរើស**ប្រភេទអត្ថបទ** ជា អត្ថបទ រួចធ្វើការពិពណ៌នាអត្ថបទនោះ មើលរូបភាពខាងក្រោម៖




Khmerbiz.info , Kingdom of Cambodia Tel: 070567801/02 Email: info@cambodiawebhosting.com

### b. ការបង្កើត Photo Gallery

Photo Gallery គឺជាប្រភេទអត្ថបទដែលអនុញ្ញាតឱ្យអ្នកអាចបញ្ចូលបានរូបភាពជាច្រើន ដែលទាក់ទងទៅនឹង ប្រភេទសេវាកម្ម, វីទេអូជាដើម។

ដើម្បីបង្កើត Photo Gallery ជាដំបូងយើងត្រូវ

- ចុចលើបញ្ជីអត្ថបទ
- ចុចលើសញ្ញា +
- បន្ទាប់មកយើងបំពេញ **ចំនងជើង** , ជ្រើសរើស **ម៉ឺនុយ** សំរាប់ Photo Gallery, ជ្រើសរើស**ប្រភេទអត្ថបទ** ជា **រូបភាព** រួចធ្វើការពិពណ៌នាអត្ថបទនោះ ហើយចុចលើ បូកុង **រក្សាទុក** មើលរូបភាពខាងក្រោម



- រួចចុចលើបូកុង Manage Item របស់អត្ថបទដែលអ្នកទើបបង្កើត, វានឹងនាំអ្នកទៅកាន់កន្លែង បញ្ចូលរូបភាពច្រើន មើលរូបខាងក្រោម



Dashboard / Content

khmerbiz.info

ស្វែងរកតាមរយៈចំណងជើង

+ New Contact

#		ចំនងជើង	ប្រភេទអត្ថបទ		
1		product	រូបភាព		
2		អំពីយើង	អត្ថបទ		
3		ទំព័រគេង	អត្ថបទ		

- រួច បញ្ចូល រូបភាពដែលអ្នកចង់បង្ហាញ
- យើងនឹងធ្វើការបញ្ចូលរូបចំនួន៤ រូបភាព

Dashboard / Content / Document

khmerbiz.info

រូបភាព

ចំនងជើង: ឆុត ហាតូរេន ស្ថានភាព: Active

Upload ឯកសារ Size (1000 x 800 pixels):  URL មេឡៅ:

ការពិពណ៌នាបែបខ្លី:

បញ្ជី

#	ចំនងជើង	ស្ថានភាព	ឯកសារ/URL

- \*\*\* ករណី រូបភាពធ្លាប់ Upload ម្តងហើយ អ្នកអាច Copy URL ពី មេឡៅ ហើយ Paste ក្នុងប្រអប់ URL មេឡៅ
- \*\*\* រូបភាពដែល Upload គួរមានទំហំប៉ុនគ្នា

Add item success

រូបភាព

**ចំនងជើង**

**ស្ថានភាព**

**Upload ឯកសារ Size (1000 x 800 pixels)**  
 halowan.jpg

**URL មេឡៅ**

**ការពិពណ៌នាបែបខ្លី**

បញ្ជី

#	ចំនងជើង	ស្ថានភាព	ឯកសារ/URL		
1	ឆុត ហាឡូវេន	Visible			
2	ឆុត ហាឡូវេន២	Visible			



Add item success

រូបភាព

**ចំនងជើង**

**ស្ថានភាព**

**Upload ឯកសារ Size (1000 x 800 pixels)**  
 halowan2.jpg

**URL មេឡៅ**

**ការពិពណ៌នាបែបខ្លី**

បញ្ជី

#	ចំនងជើង	ស្ថានភាព	ឯកសារ/URL		
1	ឆុត ហាឡូវេន	Visible			
2	ឆុត ហាឡូវេន២	Visible			
3	ឆុត ហាឡូវេន៣	Visible			

uenv:0

- បន្ទាប់ពីUpload រួចហើយ ចុចលើបូកុង រក្សាទុកជាការស្រេច។ រូបភាពផ្សេងៗគឺធ្វើការ បញ្ចូលដូចគ្នា
- មើលលទ្ធផលខាងក្រោមបន្ទាប់ពី បញ្ចូលរូបភាពទាំង៤ហើយ

khmerbiz.info/pages/15/83

W Hosting  
cambodiawebhosting.com

ទំព័រដើម គំនិតយើង ទំនាក់ទំនង ព័ត៌មាន

### Local Product

តំលៃ ៣០០៖

តំលៃ ១២០៖

តំលៃ ១៥០៖


តំលៃ ១០០៖

f yt in


### c. ការបង្កើតអត្ថបទជាវីដេអូ

វីដេអូ គឺជាប្រភេទអត្ថបទដែលអនុញ្ញាតឱ្យអ្នកអាចបញ្ចូល video បានច្រើន។ ការបង្កើតមានលក្ខណៈស្រដៀងនឹង ការបង្កើត photo gallery ។

- ចុចលើបញ្ជីអត្ថបទ
- ចុចលើសញ្ញា +
- បន្ទាប់មកយើងបំពេញ ចំនងជើង , ជ្រើសរើស ម៉ូឌុយ សំរាប់ វីដេអូ, ជ្រើសរើសប្រភេទអត្ថបទ ជា វីដេអូ រួចធ្វើការពិពណ៌នាអត្ថបទនោះ ហើយចុចលើ បូកុង រក្សាទុក មើលរូបភាពខាងក្រោម



- រួចចុចលើបូកុង Manage Item របស់អត្ថបទដែលអ្នកទើបបង្កើត, វានឹងនាំអ្នកទៅកាន់កន្លែង បញ្ចូល វីដេអូ មើលរូបខាងក្រោម



**\*\*\* វីដេអូ URL ត្រូវ កូដ ពី Embedded URL ពី Youtube ឬ ពី វេបសាយផ្សេងទៀតដែលអ្នកចង់ បង្ហាញវីដេអូ នោះនៅលើវេបសាយរបស់អ្នក**



Dashboard / Content / Document

khmerbiz.info

**វីដេអូ**

ចំនងជើង  ស្ថានភាព

វីដេអូ URL

ការពិពណ៌នាបែបខ្លី

ital Query:0

- យើងនឹងបញ្ចូលវីដេអូចំនួន ៤ ដែលយើងនឹងយកពី YouTube



Dashboard / Content / Document

khmerbiz.info

Add item success

**វីដេអូ**

ចំនងជើង  ស្ថានភាព

វីដេអូ URL

ការពិពណ៌នាបែបខ្លី

**បញ្ជី**

#	ចំនងជើង	ស្ថានភាព	ឯកសារ/URL		
1	Tep sodachan's song	Visible			
2	Chumno Pallin	Visible			
3	Cambodian old school	Visible			

Query:0

**\*\*\* [How to get Embedded URL](#)**

បន្ទាប់ពីបញ្ចូលវីដេអូចរាល់ហើយសូមមើលលទ្ធផលខាងក្រោម



← → ↻ khmerbiz.info/pages/15/84 ☆ 📺 📄

**W**hosting  
cambodiawebhosting.com

ទំព័រគំរូ អំពីយើង ទំនាក់ទំនង ផលិតផល វីដេអូ

### ចំរៀងខ្មែរឫកាណ

ស៊ីន ស៊ីសាមុត, Sin Sisamuth ...

**ដើម្បីបង្កើន**

សុះសង់ក្រោមឈ្មោះ

**GDC**

Cambodian old school

Khmer Song - Chumno Pailin ...

**ជំនោររាបរិទ្ធិ**


Chumno Pailin

Khmer old original song lyric...

d. ការបង្កើតអត្ថបទជាឯកសារផ្សេងៗ

\* \* \* យើងអាចបង្ហាញឯកសារផ្សេងៗក្នុង format pdf

- ដើម្បីបញ្ចូលឯកសារបានជាដំបូងយើងត្រូវបង្កើតអត្ថបទគោលមួយសិន ហើយរើសប្រភេទជា ឯកសារ។ បន្ទាប់មកយើង ចុចលើ បូកុង Manage Item របស់អត្ថបទដែលអ្នកទើបបង្កើត, វានឹងនាំអ្នកទៅកាន់កន្លែង បញ្ចូលឯកសារ មើលរូបខាងក្រោម



Dashboard / Content

khmerbiz.info

ស្វែងរកតាមរយៈចំណងជើង

+ New Contact

#		ចំនងជើង	ប្រភេទអត្ថបទ		
1		document	ឯកសារ		
2		វីដេអូ	វីដេអូ		
3		product	រូបភាព		
4		អំពីយើង	អត្ថបទ		
5		ទំព័រដើម	អត្ថបទ		

ឯកសារ - Only pdf file allow

ចំនងជើង: Google Fundamental ស្ថានភាព: Active

Upload ឯកសារ: Choose File Course Ov...ntals.pdf URL មេឌៀ: URL

ការពិពណ៌នាបែបខ្លី: Administration

ប្រភេទឯកសារ: ផ្សេងៗ

រក្សាទុក

បញ្ជី

#	ចំនងជើង	ស្ថានភាព	ឯកសារ/URL		
---	---------	----------	-----------	--	--

:0

ឯកសារ - Only pdf file allow

ចំនងជើង: Google Authentication ស្ថានភាព: Active

Upload ឯកសារ: Choose File No file chosen URL មេឌៀ: files/74xVkvIKcourse\_overview\_-\_gc

ការពិពណ៌នាបែបខ្លី: Google Authentication

ប្រភេទឯកសារ: ផ្សេងៗ

រក្សាទុក

បញ្ជី

#	ចំនងជើង	ស្ថានភាព	ឯកសារ/URL		
1	Google Fundamental	Visible			

# បន្ទាប់ពីបញ្ចូលឯកសារ រួចរាល់ហើយសូមមើលលទ្ធផលខាងក្រោម

← → ↻ ⌂ khmerbiz.info/pages/15/85 ☆ 📺 📄 ⋮

**W** Hosting  
cambodiawebhosting.com

ទំព័រដើម អំពីយើង ទំនាក់ទំនង ផលិតផល វីដេអូ **ឯកសារ** ព័ត៌មាន



## Download Document

Google Authentication	ផ្សេងៗ	📄
Google Fundamental	ផ្សេងៗ	📄

Khmerbiz.info , Kingdom of Cambodia Tel: 070567801/02 Email: info@cambodiawebhosting.com

e. ការបង្កើតអត្ថបទជាប្រភេទព័ត៌មានផ្សេងៗ

ដើម្បីបញ្ចូលព័ត៌មានបានជាដំបូងយើងត្រូវបង្កើតអត្ថបទគោលមួយសិន ហើយរើសប្រភេទជា ព័ត៌មាន។ បន្ទាប់មកយើង ចុចលើ បូកុង Manage Item របស់អត្ថបទដែលអ្នកទើបបង្កើត, វានឹងនាំអ្នកទៅកាន់ កន្លែង បញ្ចូលព័ត៌មានមើលរូបខាងក្រោម







### Local News



**បទល្មើសផ្ដួញដូរមនុស្ស**  
បទល្មើសផ្ដួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុតដល់មនុស្សជាតិ  
by [Khin Kanha](#) 03-Feb-2018



Khmerbiz.info , Kingdom of Cambodia Tel: 070567801/02 Email: info@cambodiawebhosting.com



### បទល្មើសផ្ដួញដូរមនុស្ស

BY KHIN KANHA  
© Published on 03 Feb, 2018

